

សូមដាក់ លិខិត

ប្រកាសពន្ធ ដើម្បីទទួល បានប្រាក់ មកវិញ

អ្នកអាចមានសិទ្ធិទទួលបានប្រាក់រាប់ពាន់ដុល្លារ
របស់អ្នកមកវិញតាមរយៈការបង្វិលសងប្រាក់
ពន្ធនៅពេលអ្នកស្នើសុំឥណទានពន្ធសហព័ន្ធ
លើប្រាក់ចំណូលដែលរកបាន ឥណទានពន្ធ
សម្រាប់កូន ឬឥណទានពន្ធចែទាំកូន និងមនុស្ស
ក្នុងបន្ទុក។ ប្រសិនបើថ្មីៗនេះអ្នកមានសិទ្ធិទទួល
បានឥណទានពន្ធមួយ ឬច្រើនក្នុងឆ្នាំនេះ អ្នក
អាចទទួលបានប្រាក់ច្រើនជាងពេលមុនៗ។

របៀបទទួលបានឥណទានពន្ធរបស់អ្នក៖

១ សូមពិនិត្យមើលថាតើអ្នកមានសិទ្ធិទទួល បានដែរឬទេ

សូមរកមើលចំនួនទឹកប្រាក់ដែលអ្នកអាចទទួលបាន
តាមរយៈគេហទំព័រ TaxOutreach.org/TaxCredits។

២ សូមស្វែងរកជំនួយពន្ធដោយឥតគិតថ្លៃ

សូមចូលទៅកាន់គេហទំព័រ GetYourRefund.org ឬ
ទូរស័ព្ទទៅលេខ 800-906-9887 ទោះបីតាមធម្មតា
អ្នកមិនបានដាក់ឯកសារប្រកាសពន្ធក៏ដោយ។

៣ សូមដាក់ឯកសារប្រកាសពន្ធរបស់អ្នក

សូមទទួលយកជំនួយឥតគិតថ្លៃចំពោះការ
ដាក់លិខិតប្រកាសពន្ធរបស់អ្នកឲ្យបានត្រឹម
ថ្ងៃទី១៨ ខែមេសា។

ឯកសារអ្វីខ្លះដែលត្រូវយកទៅជាមួយតាមការ ណាត់សម្រាប់ការប្រកាសពន្ធ៖

- ❑ អត្តសញ្ញាណប័ណ្ណដែលមានរូបថតមានសុពលភាព
- ❑ ប័ណ្ណសន្តិសុខសង្គម លិខិតពិនិត្យបញ្ជាក់លេខសន្តិសុខសង្គម
ឬ លេខ ITIN របស់បុគ្គលសម្រាប់ការប្រកាសពន្ធរបស់អ្នក។
- ❑ ទម្រង់ W-2 ឬទម្រង់ 1099
- ❑ ទម្រង់ 1095-A
- ❑ របាយការណ៍អំពីការទូទាត់ចំណាយចែទាំកូន (ប្រសិនបើ
មានការស្នើសុំឥណទានពន្ធចែទាំកូន និងមនុស្សក្នុងបន្ទុក)
- ❑ សេចក្តីជូនដំណឹងរបស់ IRS រួមមានលិខិតរបស់ IRS លេខ
៦៤១៩ ការទូទាត់ឥណទានពន្ធសម្រាប់កូនជាមុន



សម្រាប់ព័ត៌មានបន្ថែម
សូមចូលទៅកាន់គេហទំព័រ
TaxOutreach.org/TaxCredits ឬទូរស័ព្ទ
ទៅ IRS តាមលេខ 1-800-829-1040។



តើខ្ញុំមានសិទ្ធិទទួលបានដែរឬទេ?

ជាលើកដំបូងហើយដែលមានមនុស្សច្រើនជាងមុននឹងមានសិទ្ធិទទួលបានឥណទានពន្ធសហព័ន្ធហើយអាចទទួលបានប្រាក់មកវិញនៅពេលប្រកាសពន្ធ។

ឥណទានពន្ធលើប្រាក់ចំណូលដែលរកបាន (EITC)៖ ប្រសិនបើអ្នកបានធ្វើការនៅក្នុងឆ្នាំ២០២១ អ្នកអាចមានសិទ្ធិទទួលបាន EITC ទោះបីពីមុន អ្នកមិនមានក៏ដោយ។

ឥណទានពន្ធសហព័ន្ធ (CTC)៖ គ្រួសារស្ទើរតែទាំងអស់ដែលមានកូននៅផ្ទះមានសិទ្ធិទទួលបាន CTC នៅក្នុងឆ្នាំ២០២១។ អ្នកអាចទទួលបានឥណទាននេះទោះបីជាអ្នកចូលនិវត្តន៍ មានពិការភាព ឬពីមុនអ្នកមិនទទួលបានឥណទាននេះក៏ដោយ។ សូមដាក់លិខិតប្រកាសពន្ធដើម្បីទទួលបានឥណទានពេញលេញទោះបីជាអ្នកទទួលបានការទូទាត់ CTC ជាមុននៅក្នុងឆ្នាំ២០២១ក៏ដោយ។

ឥណទានពន្ធចំណាយថែទាំកូន & មនុស្សក្នុងបន្ទុក (CDCTC)៖ រាប់លានគ្រួសារដែលទូទាត់ចំណាយថែទាំកូននិងមនុស្សពេញវ័យមានសិទ្ធិទទួលបាន CDCTC។

អត្ថប្រយោជន៍សាធារណៈ៖ ការស្នើសុំឥណទានពន្ធទាំងនេះនឹងមិនកែប្រែសិទ្ធិទទួលបានអត្ថប្រយោជន៍សហព័ន្ធរបស់អ្នកឡើយដូចជាកម្មវិធីជំនួយអាហារូបត្ថម្ភបន្ថែម (SNAP) (ប័ណ្ណសង្គ្រោះសម្រាប់ម្ហូបអាហារ) ប្រាក់ចំណូលសន្តិសុខបន្ថែម (SSI) ជំនួយផ្នែកពេទ្យ (Medicaid) ជំនួយជាសាច់ប្រាក់ ឬជំនួយលំនៅដ្ឋានសាធារណៈជាដើម។ ប្រសិនបើអ្នករក្សាទុកការបង្វិលសងប្រាក់ពន្ធរបស់អ្នក វានឹងមិនរាប់បញ្ចូលជាធនធានកម្មវិធីអត្ថប្រយោជន៍ដែលផ្តល់មូលនិធិដោយសហព័ន្ធការកម្រិតទ្រព្យសកម្មសម្រាប់រយៈពេល ១២ ខែបន្ទាប់ពីទទួលបានការបង្វិលសងប្រាក់ពន្ធឡើយ។

ការវិភាគអំពីសិទ្ធិទទួលបាន EITC CTC និង CDCTC៖

ប្រសិនបើអ្នកគ្មានកូនទេ អ្នកអាចមានសិទ្ធិទទួលបាន EITC ប្រសិនបើ៖

អាយុ៖ អ្នកមានអាយុ១៩ឆ្នាំនិងមានអាយុលើសនេះ។ អ្នកមិនអាចស្នើសុំឥណទាននេះបានឡើយប្រសិនបើអ្នកជាសិស្សដែលបានរៀនអស់រយៈពេលលើសពី៥ខែនៅក្នុងឆ្នាំ២០២១ ហើយមានអាយុពី ១៩-២៣ ឆ្នាំ។

ប្រាក់ចំណូលសម្រាប់ឆ្នាំ២០២១៖ អ្នករកចំណូលបានតិចជាង \$21,430 (\$27,380 ប្រសិនបើអ្នកមានគ្រួសារ) អ្នកអាចទទួលបាន EITC រហូតដល់ \$1,502។

ប្រសិនបើអ្នកមិនមែនជាពលរដ្ឋអាមេរិកទេ អ្នកអាចមានសិទ្ធិទទួលបានឥណទានពន្ធទាំងបីនេះប្រសិនបើ៖

- ▶ **EITC៖** អ្នក សហព័ន្ធរបស់អ្នក និងកូនដែលអ្នកស្នើសុំមានលេខសន្តិសុខសង្គម (SSN) ដែលមានសុពលភាព។
- ▶ **CTC៖** កូនដែលអ្នកស្នើសុំមានលេខ SSN ទោះបីជាអ្នកខ្លួនឯងមិនមានលេខ SSN ក៏ដោយ។
- ▶ **CDCTC៖** កូនដែលអ្នកស្នើសុំមានលេខ SSN ទោះបីជាអ្នកខ្លួនឯងមិនមានលេខ SSN ក៏ដោយ។

ប្រសិនបើអ្នកមានកូន អ្នកអាចមានសិទ្ធិទទួលបានឥណទានពន្ធណាមួយក្នុងចំណោមឥណទានពន្ធទាំងបីនេះប្រសិនបើ៖

ទីលំនៅ៖ កូនរបស់អ្នកបានរស់នៅជាមួយអ្នកអស់រយៈពេលច្រើនជាងពាក់កណ្តាលឆ្នាំ២០២១។

អាយុ - កូនត្រូវតែ៖

- ▶ **EITC៖** មានអាយុ១៨ ឆ្នាំ ឬតិចជាងនេះ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (សិស្សពេញវ័យម៉ោងអាចមានអាយុក្រោម២៤ឆ្នាំ ហើយកូនដែលមានពិការភាពជាអចិន្ត្រៃយ៍និងទាំងស្រុងអាចស្ថិតនៅក្នុងអាយុណាក៏បាន)។
- ▶ **CTC៖** មានអាយុ ១៧ ឆ្នាំ ឬតិចជាងនេះគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
- ▶ **CDCTC៖** មានអាយុ១៣ឆ្នាំ ឬតិចជាងនេះគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឬជាមនុស្សនៅក្នុងបន្ទុកដែលមិនអាចមើលថែខ្លួនឯងបាន។

ប្រាក់ចំណូលសម្រាប់ឆ្នាំ២០២១៖

- ▶ **សម្រាប់ CTC សហព័ន្ធ** មិនតម្រូវឲ្យមានប្រាក់ចំណូលអប្បបរមា ដើម្បីទទួលបានឥណទាននេះឡើយ។ វាមានទឹកប្រាក់រហូតដល់ \$3,600 ដុល្លារសម្រាប់ក្មេងដែលមានអាយុ ៥ ឆ្នាំ ឬអាយុក្រោមនេះ និងមានទឹកប្រាក់រហូតដល់ \$3,000 ដុល្លារសម្រាប់ក្មេងដែលមានអាយុពី ៦-១៧ ឆ្នាំ។
- ▶ **សម្រាប់ EITC សហព័ន្ធ** ប្រាក់ចំណូលរបស់អ្នកត្រូវតែទាបជាងការកម្រិតដូចខាងក្រោម៖

ចំនួនកូន	កម្មករដែលនៅលីវដែលមានប្រាក់ចំណូលតិចជាង៖	កម្មករដែលមានគ្រួសារដែលមានប្រាក់ចំណូលតិចជាង៖	EITC មានទឹកប្រាក់រហូតដល់៖
កូន ១ នាក់	42,158 ដុល្លារ	\$48,108 ដុល្លារ	\$3,618 ដុល្លារ
កូន ២ នាក់	\$47,915 ដុល្លារ	\$53,865 ដុល្លារ	\$5,980 ដុល្លារ
កូន ៣ នាក់ ឬច្រើនជាងនេះ	\$51,464 ដុល្លារ	\$57,414 ដុល្លារ	\$6,728 ដុល្លារ

- ▶ **សម្រាប់ CDCTC សហព័ន្ធ** ចំនួនទឹកប្រាក់ដែលអ្នកអាចទទួលបានមកវិញអាស្រ័យលើចំនួនកូនដែលស្ថិតនៅក្នុងការថែទាំ ប្រាក់ចំណូលគ្រួសាររបស់អ្នក និងចំនួនទឹកប្រាក់ដែលបានចំណាយលើការថែទាំ។

ចំនួនកូន	ចំនួនទឹកប្រាក់ចំណាយលើការថែទាំក្នុងឆ្នាំ២០២១	ប្រាក់ចំណូល	ឥណទានអតិបរមា
កូន ១ នាក់	មានទឹកប្រាក់រហូតដល់ \$8,000 ដុល្លារ	\$0-\$125,000 ដុល្លារ	\$4,000 ដុល្លារ
		\$125,000-\$183,000 ដុល្លារ	ឈានទៅដល់
		\$183,000-\$400,000 ដុល្លារ	\$1,600 ដុល្លារ
កូន ២ នាក់	មានទឹកប្រាក់រហូតដល់ \$16,000 ដុល្លារ	\$0-\$125,000 ដុល្លារ	\$8,000 ដុល្លារ
		\$125,000-\$183,000 ដុល្លារ	ឈានទៅដល់
		\$183,000-\$400,000 ដុល្លារ	\$3,200 ដុល្លារ